

សេចក្តីថ្លែងការណ៍រួម

ស្តីពី

ការប្រព្រឹត្តិហិង្សារបស់ក្រុមហ៊ុន Union Development Group Co., Ltd

ទៅលើអ្នកភូមិនៅក្នុងស្រុកបូទុមសាគរ និងគិរីសាគរ ខេត្តកោះកុង

ក្រុមអង្គការសង្គមស៊ីវិល ថ្កោលទោសចំពោះការប្រព្រឹត្តិហិង្សាម្តងហើយម្តងទៀត របស់ក្រុមហ៊ុនច្រើនឈ្មោះ Union Development Group Co., LTD (UDG) ទៅលើប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយ គម្រោងអភិវឌ្ឍន៍ នៅក្នុងស្រុកបូទុមសាគរ និងគិរីសាគរ ខេត្តកោះកុង ។

តាមលទ្ធផល នៃការប្រមូលព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលឃើញថា នៅអំឡុងឆ្នាំ ២០១៤-២០១៥ តំណាងក្រុមហ៊ុន UDG បានដឹកនាំកងសន្តិសុខក្រុមហ៊ុន កម្មករ និងគ្រឿងចក្រទៅរុះរើ និងដុតកំទេចលំនៅឋាន រោងស្នាក់នៅចាំស្រែ ចំការ របស់ប្រជាពលរដ្ឋដែលកំពុងទាមទារឲ្យធ្វើលើកម្មសិទ្ធិរបស់ពួកគាត់ចេញដីក្រុមហ៊ុន ចំនួន ៤ លើកធំៗ រួមមាន៖

ទី១៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ តំណាងក្រុមហ៊ុន UDG បានដឹកនាំកងសន្តិសុខក្រុមហ៊ុន និងគ្រឿងចក្រទៅរុះរើ និងកំទេចរោងស្នាក់នៅចាំស្រែរបស់ប្រជាពលរដ្ឋចំនួន ១១ គ្រួសារនៅភូមិតានួន ឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលប្រជាពលរដ្ឋទាំង ១១ គ្រួសារនេះមិនទាន់បានទទួលសំណងនៅឡើយ។

ទី២៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមហ៊ុនបានយកគ្រឿងចក្រដឹកដីចាក់បិតផ្លូវចេញចូលអ្នកភូមិ ៣០គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។

ទី៣៖ ចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុនបានចុះរុះរើ និងដុតបំផ្លាញផ្ទះសំបែងរបស់ ប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ ក្នុងនោះមានភូមិសំរុងតាកែវ ឃុំព្រៃខ្សាច់ ១ គ្រួសារ ភូមិគៀនក្រឡាញ់ ឃុំភ្នំមាស ស្រុកគិរីសាគរ ១៦ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ១គ្រួសារ ។

ទី៤៖ ចាប់ពីថ្ងៃទី២៣ ខែមករា ដល់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមហ៊ុនបានដឹកនាំកំលាំងសន្តិសុខ និងកម្មករ រុះរើ និងដុតកំទេចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ឃុំតានួន ស្រុកបូទុមសាគរ និងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បណ្តាលឲ្យខូចខាតផ្ទះចំនួន ១៤ ខ្នង និង ៣១ ខ្នងស្នាក់នៅចាំស្រែ ដំណាំហូបផ្លែ ១១៧ ដើម ឪឡឹក៤ហិកតា។ លើសពីនេះទៀតក្រុមហ៊ុនតែងតែធ្វើការគំរាមកំហែងគ្រប់រូបភាពដល់ប្រជាពលរដ្ឋនៅតំបន់ជម្លោះជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាចមិនបានដេកពូន ហើយមានប្រជាពលរដ្ឋមួយចំនួនបានប្រមូលផ្តុំគ្នាទាំងយប់ទាំងថ្ងៃដើម្បីការពារកុំឲ្យក្រុមហ៊ុនបន្តចាក់ដីបិតផ្លូវ និងចូលទៅបំផ្លាញផ្ទះសំបែងពួកគាត់។

យោងតាមលិខិត ស ជ ណ លេខ៣១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចទី២ បានចែងថា **“ផ្អាកការរុះរើខ្ទមដែលប្រជាពលរដ្ឋបានមកសង់ក្នុង ពេលថ្មីនៅភូមិចាស់ នៅតាមមាត់សមុទ្រ ជាបណ្តោះអាសន្ន និងផ្អាកការឈូសឆាយប៉ះដីប្រជាពលរដ្ឋ**

ដែលមិនទាន់មានការយល់ព្រមទទួលយកសំណង គោលនយោបាយតាមការស្ម័គ្រចិត្ត។” ការទាមទារធ្វៀវដីលំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ចេញពីដីក្រុមហ៊ុនស្រែបតាម ខ្លឹមសារនៃកិច្ចសន្យា ស្តីពីការជួលទីតាំង រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Union Development Group Co.,LTD ឆ្នាំ២០០៨ ដែលចែងថា “ភាគីរដ្ឋាភិបាលកម្ពុជានឹងទទួលបន្ទុកលើការងាររដ្ឋបាល ដើម្បីដោះស្រាយប្រជាពលរដ្ឋដែលរស់នៅលើទីតាំងជួល ឲ្យទៅរស់នៅលើទីតាំងថ្មីដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្នុងករណីមានទីតាំងខ្លះ ដែលពុំអាចដោះស្រាយ ឲ្យ អ្នកភូមិ ឬ អ្នកកាន់កាប់ស្រែបច្ចាប់ចេញបាន ទីតាំងនោះត្រូវចាត់ទុកថាជាទីតាំងដែលត្រូវព្យួរទុក។ បន្តដោះស្រាយចំពោះទីតាំងដែលត្រូវព្យួរទុក រហូតបានជោគជ័យក្នុងរយៈពេលមិនឲ្យលើសពី ០៣ (បី) ឆ្នាំ។ ក្នុងករណីទីតាំងព្យួរទុកពុំត្រូវបានដោះស្រាយចប់ក្នុងរយៈពេល០៣ (បី) ឆ្នាំ ដោយគិតចាប់ពីថ្ងៃចាប់ផ្តើមដោះស្រាយទេនោះ ទីតាំងនោះនឹងត្រូវចាត់ទុកថា ជាតំបន់ដែលត្រូវកាត់ចេញ។”¹

ទន្ទឹមនឹងនេះ ក្រុមអង្គការសង្គមស៊ីវិលកត់សម្គាល់ឃើញថា សកម្មភាពហិង្សា និងការគំរាមកំហែងរបស់ក្រុមហ៊ុន UDG មកលើប្រជាពលរដ្ឋ ពុំមានសមត្ថកិច្ច និងអាជ្ញាធរណាចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើរបស់ក្រុមហ៊ុន និងភាពអសកម្មក្នុងការអនុវត្តច្បាប់ កិច្ចសន្យា ស្តីពីការជួល ទីតាំងរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រុមអង្គការសង្គមស៊ីវិលសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសគណៈកម្មការអន្តរក្រសួងដែលមានក្រសួងបរិស្ថានជាប្រធាន មេត្តាជួយចាត់វិធានការដោះស្រាយដោយយុត្តិធម៌ និងអនុវត្តនូវគោលនយោបាយ ធ្វៀវដីជាលក្ខណៈស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ជីវភាព និងនីតិវដ្ត ។

ភ្នំពេញ, ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥

ព័ត៌មានលំអិតសូមទាក់ទង៖

| | | |
|---------------------|--|-------------------|
| -លោក តឹក វណ្ណារ៉ា | នាយកប្រតិបត្តិ NGO Forum | Tel: ០១២ ៧៩ ៣៤ ៨៩ |
| -លោក សួន ប៊ុនស័ក្តី | ប្រធានលេខាធិការដ្ឋាន CHRAC | Tel: ០៩២ ៣៤ ៤៣ ៥៧ |
| -លោក ឡាត់ គី | ប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ ADHOC | Tel: ០១២ ៨២ ៨៤ ១១ |
| -លោក អាំ សុខា | អ្នកសម្របសម្រួលក្តី CLEC | Tel: ០១២ ៨៣ ៧៥ ៥៤ |
| -លោក អំ សំអាត | អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត LICADHO | Tel: ០១២ ៣២ ៧៧ ៧០ |

អង្គការគាំទ្រសេចក្តីថ្លែងការណ៍រួម៖

- Vigilance
- ក្រុមការងារពិសេសសិទ្ធិលំនៅឋាន

¹ កិច្ចសន្យាស្តីពីការជួលទីតាំងក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ និងជីវីសាគរ ខេត្តកោះកុង រវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Union Development Group Co.,LTD ឆ្នាំ២០០៨, ប្រការ ៤.១គ និងប្រការ៥.២ឆ, ទំព័រ១២ និងទំព័រ១៤។